

ការបោះឆ្នោតប្រសិនបើអ្នកមាន COVID-19

BE COVIDSAFE

ប្រសិនបើអ្នកបានធ្វើតេស្តវិជ្ជមាន COVID-19 ហើយនឹងស្ថិតក្នុងការដាក់ឱ្យនៅ ដាច់ដោយឡែកពីគេនៅថ្ងៃបោះឆ្នោត អ្នកនឹងមិនអាចបោះឆ្នោតដោយផ្ទាល់នៅកន្លែងបោះឆ្នោត សម្រាប់ការបោះឆ្នោតសហព័ន្ធ ឆ្នាំ 2022 នៅថ្ងៃសៅរ៍ ទី 21 ខែឧសភាបានទេ។

ការបោះឆ្នោតតាមទូរសព្ទនឹងមានផ្តល់ជូនចាប់ពីថ្ងៃព្រហស្បតិ៍ ទី 19 ដល់ថ្ងៃសៅរ៍ ទី 21 ខែឧសភា ប៉ុន្តែសម្រាប់អ្នកដែលធ្វើតេស្តវិជ្ជមាន COVID-19 ប៉ុណ្ណោះបន្ទាប់ពីថ្ងៃសុក្រ ទី 13 ខែឧសភា ម៉ោង 6.00 ល្ងាច ម៉ោងក្នុងតំបន់។

ប្រសិនបើអ្នកជាអ្នកទំនាក់ទំនងជិតស្និទ្ធដោយគ្មានរោគសញ្ញា ហើយមិនចាំបាច់នៅ ដាច់ដោយឡែកពីគេ អ្នកនៅតែអាចបោះឆ្នោតដោយផ្ទាល់នៅកន្លែងបោះឆ្នោត។



របៀបបោះឆ្នោតតាមទូរសព្ទ

- ចុះឈ្មោះ**
 - រៀបចំកសុតាងនៃការមានវិជ្ជមាន COVID-19។ នេះគួរតែជា៖
 - ប្រសិនបើ PCR - ទីតាំងនៃមណ្ឌលធ្វើតេស្ត កាលបរិច្ឆេទ និងពេលវេលានៃការធ្វើតេស្តវិជ្ជមានរបស់អ្នក និងលេខយោងពីអាជ្ញាធរសុខាភិបាលរបស់អ្នក (ប្រសិនបើមាន)
 - ប្រសិនបើ RAT (ការធ្វើតេស្តអង់ទីហ្វេរូសរហ័ស) - ម៉ាក និងលេខស៊េរី (serial number) (ប្រសិនបើមាន) កាលបរិច្ឆេទ និងពេលវេលានៃការបញ្ជាក់ពីការធ្វើតេស្ត ហើយនិងលេខយោងពីអាជ្ញាធរសុខាភិបាល ដែលអ្នកបានចុះឈ្មោះការធ្វើតេស្តវិជ្ជមានរបស់អ្នកជាមួយ (ប្រសិនបើមាន)។
 - ហៅទូរសព្ទលេខ **1800 413 960** ហើយជ្រើសរើសជម្រើសទី 1 ដើម្បីចុះឈ្មោះ។ អ្នកអាចស្នើសុំអ្នកបកប្រែផ្ទាល់មាត់ ដែលនិយាយភាសារបស់អ្នក។ ចូរត្រៀមកសុតាងរបស់អ្នកឱ្យបានរួចរាល់ ពីព្រោះក្នុងអំឡុងពេលហៅទូរសព្ទ អ្នកនឹងត្រូវបានស្នើសុំឱ្យប្រកាសថា អ្នកមិនអាចចូលរួមកន្លែងបោះឆ្នោតបានទេ ដោយសារអ្នកកំពុងនៅដាច់ដោយឡែកពីគេដោយព្រោះមាន COVID-19។
 - អ្នកនឹងត្រូវបានគេផ្ញើលេខចុះឈ្មោះបោះឆ្នោតតាមទូរសព្ទ ប្រាំបីខ្ទង់ និងលេខសម្ងាត់សុវត្ថិភាព PIN ប្រាំមួយខ្ទង់របស់អ្នកតាមរយៈសារ SMS ឬអ៊ីមែល។ អ្នកត្រូវតែប្រើលេខទាំងនេះ នៅពេលអ្នកហៅទូរសព្ទដើម្បីបោះឆ្នោតរបស់អ្នក។

- ការបោះឆ្នោត**

អាចនឹងមានពេលវេលារង់ចាំការហៅទូរសព្ទយូរ។

 - ចូលទៅកាន់តំណភ្ជាប់ពីសារ SMS ឬអ៊ីមែលរបស់អ្នក ដើម្បីមើលរូបភាពនៃសន្លឹកឆ្នោត សម្រាប់មណ្ឌលបោះឆ្នោតរបស់អ្នក។
 - រៀបចំលេខចុះឈ្មោះប្រាំបីខ្ទង់ លេខសម្ងាត់ PIN និងចំណង់ចំណូលចិត្តការបោះឆ្នោតរបស់អ្នកឱ្យបានរួចរាល់។
 - ហៅទូរសព្ទទៅលេខ **1800 413 960** ហើយជ្រើសរើសជម្រើសទី 2 ដើម្បីបោះឆ្នោត។ អ្នកអាចស្នើសុំអ្នកបកប្រែផ្ទាល់មាត់ ដែលនិយាយភាសារបស់អ្នក។ ប្រតិបត្តិការនឹងស្នើសុំអ្នកឱ្យ៖
 - ធ្វើសេចក្តីប្រកាសមួយផ្សេងទៀត អំពីសិទ្ធិទទួលរបស់អ្នកដើម្បីបោះឆ្នោតតាមទូរសព្ទ
 - ផ្តល់លេខចុះឈ្មោះប្រាំបីខ្ទង់ និងលេខសម្ងាត់សុវត្ថិភាព PIN ប្រាំមួយខ្ទង់របស់អ្នក (កុំផ្តល់ឈ្មោះ ឬអាសយដ្ឋានរបស់អ្នក - នេះដើម្បីធានាថាការបោះឆ្នោតរបស់អ្នកនៅតែសម្ងាត់)
 - បញ្ជាក់ថាអ្នកមានរូបភាពនៃសន្លឹកឆ្នោតរបស់អ្នក នៅពីមុខអ្នក
 - ពិពណ៌នាអំពីរបៀបដែលអ្នកចង់ឱ្យប្រតិបត្តិករ កត់ត្រាការបោះឆ្នោតរបស់អ្នក
 - បញ្ជាក់ថានេះគឺជារបៀបដែលអ្នកចង់បោះឆ្នោត មុនពេលបញ្ចប់ការហៅទូរសព្ទ។

ម៉ោងប្រតិបត្តិការ

ការចុះឈ្មោះតាមអនឡាញ

បើក	ថ្ងៃពុធ ទី 18 ខែឧសភា	ម៉ោង 6.01 ល្ងាច AEST
បិទ	ថ្ងៃសៅរ៍ ទី 21 ខែឧសភា	ម៉ោង 4.00 ល្ងាច AEST

ការចុះឈ្មោះតាមទូរសព្ទ

ថ្ងៃព្រហស្បតិ៍ ទី 19 ខែឧសភា	ម៉ោង 8.30 ព្រឹក ដល់ម៉ោង 5.30 ល្ងាច ម៉ោងក្នុងតំបន់
ថ្ងៃសុក្រ ទី 20 ខែឧសភា	ម៉ោង 8.30 ព្រឹក ដល់ម៉ោង 5.30 ល្ងាច ម៉ោងក្នុងតំបន់
ថ្ងៃសៅរ៍ ទី 21 ខែឧសភា	ម៉ោង 8.00 ព្រឹក ដល់ម៉ោង 4.00 ល្ងាច ម៉ោងក្នុងតំបន់

ការបោះឆ្នោតតាមទូរសព្ទ

ថ្ងៃព្រហស្បតិ៍ ទី 19 ខែឧសភា	ម៉ោង 8.30 ព្រឹក ដល់ម៉ោង 5.30 ល្ងាច ម៉ោងក្នុងតំបន់
ថ្ងៃសុក្រ ទី 20 ខែឧសភា	ម៉ោង 8.30 ព្រឹក ដល់ម៉ោង 6.00 ល្ងាច ម៉ោងក្នុងតំបន់
ថ្ងៃសៅរ៍ ទី 21 ខែឧសភា	ម៉ោង 8.00 ព្រឹក ដល់ម៉ោង 6.00 ល្ងាច ម៉ោងក្នុងតំបន់

អ្នកនឹងនៅតែអាចបោះឆ្នោតរបស់អ្នក ប្រសិនបើអ្នកបានចុះឈ្មោះ ហើយកំពុងរង់ចាំនៅតាមទូរសព្ទដើម្បីបោះឆ្នោត នៅពេលដែលការបោះឆ្នោតបិទនៅ ម៉ោង 6.00 ល្ងាច ថ្ងៃសៅរ៍ ទី 21 ខែឧសភា។

ការបោះឆ្នោតរបស់អ្នកមានសុវត្ថិភាព

នីតិវិធីដើម្បីធានាសុវត្ថិភាពនៃការបោះឆ្នោតតាមទូរសព្ទ គឺដូចគ្នាទៅនឹងនីតិវិធីដែលគណៈកម្មការរៀបចំការបោះឆ្នោតអូស្ត្រាលីអនុវត្តនៅកន្លែង បោះឆ្នោតដែរ ដែលប្រកាន់ខ្ជាប់ទៅនឹងច្បាប់បោះឆ្នោត។

aec.gov.au   

 **AEC**
Australian Electoral Commission